

សត្រា ទី ១ វគ្គ ប៉ូល ប៉ាហ្វ្រី កា ធីម៉ូថេ

សារ អន់តត់ រ៉ះ

ធីម៉ូថេ មើត អើ សុនសាត អ៊ីស្រាអែល ឡាក់ សៀ យីស៊ូ ពី ធីម៉ូថេ សុនសាត ក្រិក។ វគ្គ ប៉ូល ប៉ាតៈ ធីម៉ូថេ លើក ទី ម៉ោញ ពីង មឿង លីសាត្រា ផៈ អើ ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ (ប័រ ហៃ ងារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១-៣)។ គីត ណោះ ហង ធីម៉ូថេ កា ប្រគី ងារ អន់ខូ លូ វគ្គ ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ។ ពូ យីត ផា ផៈ វគ្គ ប៉ូល វ៉ាវ៉ាច់ ឡឹង ខុក អើ ចាក ឡាក់ ប៉ាក់ មឿង អេភេសូ អន់ខូ លូ ធីម៉ូថេ។ ផៈ អន់ខែ អ្នែ ប៉ាក់ ណោះ អន់ខែ ប័ប ពូ ប៉ាងហៀន សារ យច។ ផៈ វគ្គ ប៉ូល ចាក ឡាក់ ឡឹង មឿង ណោះ អើ ប្រើ ធីម៉ូថេ អ្នែ ហៈ ណោះ ភៀ ចឹង ណាំផា ក្រុំ ហៀន សារ ប្រើ ភៀ តង អន់ខែ អន់ កើត ដាក់ ណា រ៉ុ (ប័រ ហៃ ១:៣-៦)។ វគ្គ ប៉ូល ប្រាក់ សត្រា អា យី អើ វ៉ាងវ៉ាង សាណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

- វគ្គ ប៉ូល ប្រើ ធីម៉ូថេ អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រើ អន់ ឡាក់វ៉ាង ឡឹង សារ ពូ ប៉ាងហៀន យច ឡាក់ អូ ត្រគ់ លូ សារ តាទីច ម៉ះ ប្រើ។ (១:៣-២០)
- វគ្គ ប៉ូល រ៉ះ ឡឹង ឡាបៀប ប្រគី ងារ កាណុង ក្រុំ ហៀន សារ ប្រើ។ (២:១-១៥)
- វគ្គ ប៉ូល រ៉ះ កា ធីម៉ូថេ អន់ អូ ផា មូត ម៉ែត ណាំផា ត្រគ់ ប្រគី ដា

គំ នីចម៍ អន់ដា។ (៣:១-១៣)

វគី ប្លូល អន់តត់ ប៉ាតោ កា ធីម្លិច តាំងឡា ឡឹង ឡាបៀប ឡាក់
អើ ត្រត់ ប្រគី ងារ។ (៣:១៤-៤:១៦)

វគី ប្លូល រះ កា ធីម្លិច ឡឹង ឡាបៀប បាំងហៀន ពូ នែវ តាង
។។ (៥:១-៦:២)

សារ អន់តត់ ប៉ាតោ អន់ទៀត។។ (៦:៣-២១)

១ អាញ សិច ប្លូល ឡាក់ ប៉ាណូស រះ ប៉ាតាង យីស៊ូ គ្រិះ ញន
ប្រ្រះ បិកកាតយ៍ ឡាក់ ប្រ្រះ តង ពិន លូ យីស៊ូ គ្រិះ ឡាក់ ពិន
ម៉ឹង ប្រើ អាញ។

២ សត់ត្រា អា អាញ ប៉ាហ្សើ កា ធីម្លិច អីស ឡាក់ កា គន
អាញ ញន កា សៀ ប្រ្រះ។ អន់ ប្រ្រះ បិកកាតយ៍ ឡាក់ ពី ពិន
លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប
តាប៉ុន លូ អន់ សារ សាណុក សារ៉ាក កា អីស។

សារ អន់តត់ ប៉ាតោ អន់ អូ ឡាវាំង ឡឹង ណែយូ អូ ដាក់

៣ ផះ អាញ ទៀម ចឹង ឡាក់ ប៉ាក់ ខេត ម៉ាសេដុន ពៃ អាញ ប្រើ
អីស អ្នែ ដឹង ពីង មៀង អេភេសូ ណោះ ហង កៀ ទីប ប៉ាណូស
អន់ដា ជែ អន់ បាំងហៀន សារ យច

៤ លូ ជែ អន់ ពូ យីត ឡឹង សារ ម៉ាមន លូ សារ យ៉ាក់ បិក ឡាក់
អូ អូ ទិ អូ អូ ឡុច ណោះ ដេល។ សារ ទិណោះ ប្រគី អន់ ពូ យីត
ចា ជ្រែប អូ ទិ ខា អូ ត្រត់ ប្រគី អន់ ពូ ប្រគី ងារ ប្រ្រះ អុះ។ ប្រ
គី ងារ ប្រ្រះ យី ឡាច ឡឹង ពុត សៀ។

៥ ខ បះ អាញ ប្រើ អីស ទីប ពូ នែវ អា យី អាញ បិច កា ពូ បិច
ចៃ កា គូប សោប។ សារ បិច ចៃ អា កើត ឡាច ឡឹង ពុត ដាក់

ត្រង់ ឡាក់ អ្នក អន់ហ្គាល់ សារ យច សារ ត្រង់ លូ ឡឹង ពុត សៀ តាទីថ។

៦ បក់ អន់ជា អ្នកត សារ ដាក់ ត្រង់ អា កេះ លូ រីល រឿង កាប សារ អូ ទី ខា។

៧ អន់ខែ បិច ប្រឹក្តី ណែយូ បាំងហៀន ចាបាប់ ប្រឹះ ហះកា អន់ខែ អូ ហ្លង់ ឡឹង សារ អន់ខែ កាប ណោះ អុះ យ្រឹះ អន់ខែ ជា សារ អន់ខែ កាប ណោះ ត្រង់ តាទីថ កាតាម។

៨ ពិន អ្នក កា ចាបាប់ ណោះ ដាក់ តាទីថ ជា ពិន ហ្លង់ អន់ ត្រ ក់ ឡឹង ចាបាប់ ណោះ។

៩ ពិន អ្នក អន់តក់ ដេល កា ចាបាប់ អូ ត្រង់ សាំរ៉ាប់ កា ប៉ាណូ ស ដាក់ ត្រង់ អុះ យី សាំរ៉ាប់ កា ប៉ាណូស បក់ ប្រឹក្តី យច ចា បាប់ លូ កា ប៉ាណូស ខី ងល់ កា ប៉ាណូស អូ អ្សិល កូតិ កា ប្រឹះ លូ កា ប៉ាណូស ប្រឹក្តី អូ ដាក់ កា មូត ផាម៉ាត លូ បីដាយ ប្រឹះ កា មូត បក់ ប៉ាន់តៅ មើត ពី លូ ប៉ាន់តៅ ពូ អន់ទៀត

១០ កា មូត ប្រឹក្តី លូ កាម៉ាក លូ អង់កាន់ លូ មូត កាម៉ាក ប្រឹ ក្តី ប៉ារីក កាម៉ាក កា មូត ប្រូ ប៉ាណូស កា មូត ពូង ប្លាច លូ មូត ម៉ត ប៉ាប៉ុល លូ កា មូត បក់ ប្រឹក្តី យច ឡឹង សារ អន់តក់ ប៉ាតោ ឡាក់ ដាក់ ត្រង់

១១ យី សារ ញ៉ា ឡាក់ ត្រង់ ពូយ សារ ដាក់ ឡាក់ ទី រះ ឡឹង ប្រឹះ ឡាក់ ដាក់ កេង ខាក់។ សារ អា ហង ប្រឹះ បិកកាតយ័ ប៉ាហៀរី ពីង អាញ។

១២ អាញ បរ ប៉ានេ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ អន់ សាដុំ កា អាញ ខង អាញ អា អើ ជា ប៉ាណូស ដាក់ ត្រង់ លូ ប្រើ អាញ ប្រឹក្តី ងារ អើ ដេល។

១៣ យ្រះ សើគពៃ អាញ យើយ កាប បីដាយ កា យីស៊ូ លូ ប្រើ គី បាប កា ម្នត សៀ អើ ទីប ខ្យ ប៉ាអ្សប កាតាម ហះកា ប្រ្រះ ទី ពុត តាប៉ាប តាប៉ុន កា អាញ ដេល ខង រ៉ាំងរ៉ាំង ណោះ ពៃ អាញ អូ ហ្លង់ ឡឹង សារ អាញ ប្រើ ណោះ ទីប អូ សៀ។

១៤ ហះកា ប្រ្រះ ពិន ដាត់ ពុត កាខាក់ អើ ប្រើ អន់ អាញ សៀ លូ ទី ពុត បិច ចៃ អន់ខ្យ លូ យីស៊ូ គ្រិះ ដេល។

១៥ សារ អា ត្រត់ សៀ លូ ត្រត់ អ្សក់ ទីណោះ យី យីស៊ូ គ្រិះ ដីរ ចាក ពីង អង់កក់ តេះ ភៀ តង់ ប៉ាណូស ប្រើ យច ឡាក់ កា ឡាកោ អាញ អា យី ឡេក ម៉ោញ កាណុង ម្នត ប្រើ យច ណោះ។

១៦ ហះកា យីស៊ូ គ្រិះ អើ ទី ពុត តាប៉ាប តាប៉ុន កា អាញ នីអៀ ភៀ អន់ អើ តាំបាង ពុត ពៀក អត់ សាំរ៉ាញ គ្រឹប នែរ ពីង អាញ ឡាក់ ប៉ាណូស ប្រើ យច ឡេក ម៉ោញ លូ អន់ បក់ ចឹង សៀ យី ស៊ូ ហៃ អាញ ម៉ាត់ អូ អន់តត់ ផា អន់ខ្មែ ចឹង ទី អាញ រ៉ុស លើយ ឡាក់ កា អាញ ដេល។

១៧ អន់ ពូ ទីខ្យ ប៉ានេ សាដាច់ ឡាក់ អ្នែ រ៉ុស លើយ អូ អូ តៅ លូ ពូ ហៃ អូ ប៉ប យី ប្រ្រះ ដឹង ម៉ោញ។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៨ អី ធីម៉ូថេ គន អាញ មប សារ អន់តត់ ប៉ាតោ អា ពីង អីស ពូយ ប៉ានីរ រ៉ាគីយ ប្រ្រះ រះ ឡឹង សារ អីស ផះ អន់ទ្រូល ពៃ ភៀ អន់ អីស ខំ តាកុះ ដាត់ ចាយ កាខាក់ ញន កា ប៉ានីរ រ៉ាគីយ ប្រ្រះ ណោះ

១៩ ទីប រ៉ាំងហៃ ពុត អីស សៀ លូ ពុត អូ អន់ហ្គាល់ សារ យច សារ ត្រត់។ ប៉ាណូស បក់ អន់ដា អ្នត សារ អា កេះ អន់ខ្មែ កា អ្នត សារ សៀ និះទៅ ដេល អន់ ហ្ស្រង ហ្ស្រីត ទី។

២០ កាណុង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ អាណេកសានត្រុះ ឡាក់ អាញ មប កា សាតាំង * កេះ ម៉ាក់ អន់ ខែ ចាល ភៀ ដៃ អន់ អន់ខែ កាប បីដាយ កា ប្រ្លឹះ។

២

សារ ត្រក់ ម៉ន់ ឡោម ប្រ្លឹះ អន់ កា ប៉ាណូស ទិឌូ

១ អាញ ប័រ អន់តត់ រះ សារ សាំខាន់ អា ណារូ ហត់ អន់ដីស ម៉ន់ អើ ប្រ្លឹះ បិកកាតយ័ កា ប៉ាណូស ទិឌូ ត្រក់ ប៉ានេ ប្រ្លឹះ ប័រ ហះ ប្រ្លឹះ ទីប ឡោម ប្រ្លឹះ។

២ ត្រក់ ម៉ន់ ឡោម ប្រ្លឹះ កា សាដាច់ លូ កា មូត ប្រ័តី កាន វ៉ា តីសៗ ត្រីប ដូវ ភៀ អន់ ពិន អ្នែ សាណុក សាវ៉ាក ដៃ អន់ ទី សារ វ៉ិនវ៉ាយ លូ អន់ ពិន អ្សិល កូតី ប្រ័តី ពួយ ប្រ្លឹះ ទិ ពុត ទិ ពៀក ទីប អ្នែ ដាក់ អ្នែ រម លូ ពូ។

៣ សារ អា ហង ដាក់ លូ ត្រក់ ពុត ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ តង់ ពិន។

៤ អើ បិច តង់ ប៉ាណូស ទិឌូ លូ អន់ ពូ អន់ហ្គាល់ សារ តាទីច

៥ ខង ទី ប្រ្លឹះ តាំងឡា ដឹង ម៉ោញ លូ ទី កាណង់ ដឹង ម៉ោញ ដេល អំពុន ប៉ាណូស លូ ប្រ្លឹះ ប៉ាណូស ណោះ យី យីស៊ុ ត្រិះ។

៦ អើ អន់ ឡាកោ អើ សាំវ៉ាប័ ហ្វាយ ប៉ាណូស ទិឌូ សារ អា ហង ឡាក់ អើ តាំបាង វ៉ាងវ៉ាង ដាវ កាំឡត់ ពៃ ផា ប្រ្លឹះ បិច តង់ ពិន តាទីច។

* ១:២០ ១:២០ មប កា សាតាំង ទី ណី ផា «តាំងហ្សិត ឡាច់ ឡឹង ក្រំ ហៀន សារ ប្រ្លឹះ»។

៧ ខ អា ហង បះ ប្រ្រឹះ ប្រើ អាញ រះ សារ អា ប៉ាតាង អើ លូ ប្រគី ណែយូ បាំងហៀន សុនសាត អន់ទៀត ឡឹង សារ សៀ លូ សារ តាទីច។ អាញ កាប តាទីច អូ ពួង អុះ។

៨ ទីល នីណោះ អាញ បិច កា មួត កាម៉ាកៗ អ្នែ ត្រឹប ចារ លឹក តី * ម៉ន់ អើ ប្រ្រឹះ ញន ពុត ដាក់ ត្រង់ អូ ទី ពុត អីក អូ ប៉ាតែក លូ គួប សោប។

៩ មួត អង់កាន់ អាញ បិច អន់ អន់ខែ សាណើម ឡាកោ ក្រាន់ កា យី បគី កេះ ដៃ អន់ កេង តាឡាម៉។ អន់ខែ អូ ត្រគ់ សា ណើម ឡាកោ ចាក់ សក់ អន់ ដាក់ លូ ទ្រុង យៀង ម៉ាស ប្រាក់ លូ អន់តុក អញជុំ ពៀត អាវ គីត ខា ណោះ អុះ។

១០ ហះកា អន់ខែ ត្រគ់ ប្រគី ដាក់ លូ កាំឡាំង ភៀ អន់ យី លូ អង់កាន់ អ្សិល កូតី កា ប្រ្រឹះ។

១១ ផះ ហៀន សារ ប្រ្រឹះ មួត អង់កាន់ ត្រគ់ អ្នែ វ៉ាដាប់ លូ ប្រឹ គី ពួយ ត្រឹប សារ ពូ បាំងហៀន។

១២ អាញ អូ អន់ អង់កាន់ ចំ បាំងហៀន សារ ប្រ្រឹះ លូ ប្រឹ ម៉ៃ គ ណាំផា កាម៉ាក អុះ យី អន់ អន់ខែ អ្នែ ត្រឹយ

១៣ ខង ប្រ្រឹះ បាំងកើត អាដាំ អន់ទ្រួល កេះណោះ បាំងកើត អេវ៉ា អន់តីត។ †

១៤ អូ ត្រគ់ អាដាំ អុះ ប្រឹ គី ពួយ ពិះ ឡាក់ កាប តាំពួង ណោះ យី អេវ៉ា ឡាក់ ប្រឹ គី ពួយ ពិះ លូ អូ សាំយ៉ាំង ប៉ានីរ ប្រ្រឹះ។ ‡

* ២:៨ ២:៨ គុន តាឡាប យើយ ម៉ះ ពូ យី ផះ ពូ ម៉ន់ អើ ប្រ្រឹះ ពូ លឹក តី ពឹង ចាំងហឹត។ † ២:១៣ ២:១៣ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧,១៨-២៤។ ‡ ២:១៤ ២:១៤ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣:១-៧។

១៥ ហះកា ប្រ្រឹះ តង់ អង់កាន់ ញុន កា អើ ប៉ាំងកើត គន ជា អើ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ថៃ ទីប ដាក់ រម។
S

៣

សារ រើស ម្ហុត ម៉ែត រ៉ាំងហៃ លូ ម្ហុត តង់ ប្រ្រឹក កាន

១ សារ អា ត្រត់ សៀ ជា អុះ ម៉ី ចំ បិច ប្រ្រឹក ម៉ែត រ៉ាំងហៃ កាំ ឡាំង ម្ហុត សៀ ប្រ្រឹះ យី អើ ទី ពុត បិច ប្រ្រឹក ងារ ដាក់ ណោះ ហង។

២ ទីល នីណោះ បក់ ប្រ្រឹក ម៉ែត ពូ ត្រត់ ប្រ្រឹក ដាក់ អូ ប្រ្រឹក សារ យច អុះ ត្រត់ ទី កាម៉ាញ ដឹង ម៉ៅញ ត្រត់ អូ សាំងកៃ ឡាកោ ដៃ អន់ ប្រ្រឹក យច ទីប ពូ ជា អើ ប៉ាណូស ដាក់ ត្រង់។ អើ ត្រត់ អូ រ៉ាំងហៃ អំហ្គិយ លូ អូ ប៉ាំងហៀន ពូ

៣ អូ បាត់ កា តាពៃ អូ ណាំង សារ លូ ពូ អូ តាប៉ុញ តា ប៉ាក់ ត្រត់ ទី ពុត ដាក់ ឡាអត់ អូ ខ្វាម បិច កា លៀន តាឡាម៉ី។

៤ អើ ត្រត់ អូ រ៉ាំងហៃ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ គន អើ ត្រត់ រ៉ាប់ សៀ អើ លូ អៃ ដាក់ រម លូ ពូ

៥ ខង ជា អើ អូ អូ រ៉ាំងហៃ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ នីចម អើ ចឹង អូ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ។

៦ អូ ត្រត់ អន់ ប៉ាណូស សៀ ណារវ ប្រ្រឹក ម៉ែត អុះ អូត អើ អ្នក ឡាកោ កេះណោះ ចឹង កើត ទី ថូត ឡាក់ កា ម៉ែត ប្រ្រឹះ បឹត ដេល។

S ២:១៥ ២:១៥ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះកា ជា ម្ហុត អង់កាន់ អន់ខៃ អៃ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ថៃ ទីប ដាក់ រម ណោះ ប្រ្រឹះ ចឹង តង់ ផះ អន់ខៃ អៃ ហាអុញ។

៧ ម៉ោញ ណាវ៉ូ ប៉ាណូស ណោះ កាំឡាំង អន់ទៀត បក់ អូ សៀ ប្រ្រឹះ ពូ ផា អើ ប៉ាណូស ដាក់ ត្រង់ ដេល អូត ផែត ពូ កាប អូ ដាក់ កា អើ កេះណោះ អើ ចឹង ត្រង់ អង់កោ ម៉ែត ប្រ្រឹះ បឹត។

៨ ប៉ាណូស បក់ តង់ ប្រឹក កាន កា មូត សៀ ប្រ្រឹះ ណោះ កា និះទៅ ដេល ត្រង់ អ្វែ ដាក់ រម អូ កាប ក្លិក្លក់ អូ បាត់ កា តាពៃ តាឡាមី អូ ណាំង លៀន ពូយ ឡាបៀប អូ ដាក់។

៩ អើ ត្រង់ សៀ សារ ឡាក់ ប្រ្រឹះ តាំបាង អន់ ពិន អន់ហ្គាល់ លូទី ពុត យឹត ដាក់ ត្រង់។

១០ ត្រង់ សាក់ លួង ពុត អើ អន់ទ្រួល ហិ ផា អូ ប៉ប ទី សារ យច ហះ ចំ ណោះ អន់ អើ ប្រឹក កាន តង់ ពិ។

១១ មូត អង់កាន់ ឡាក់ តង់ ប្រឹក កាន * កា និះទៅ ដេល ត្រង់ អ្វែ ដាក់ រម អូ អូ កាប ពោ គូប សោប អូ សាំងកៃ ឡាកោ ដៃ អន់ ប្រឹក យច លូទី ពុត ដាក់ ត្រង់ គ្រឹប ង៉ារ ទិណោះ។

១២ ប៉ាណូស បក់ តង់ ត្រង់ ទី កាម៉ាញ ដឹង ម៉ោញ លូ អូ រាំងហៃ គន សោ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ និះទៅ ដេល

១៣ ខង បក់ ប្រឹក កាន តង់ ឡាក់ ដាក់ ណោះ អើ ចឹង លៅ លែង សិច កាណុង កាំឡាំង មូត សៀ ដេល លូ ទី ពុត ខិន ញន កា ម៉ឹង យីស្វី គ្រិះ។

១៤ អាញ ម៉ឹង ផា អាញ ចឹង ទី ឡាំ ទីល ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង ហះកា អាញ ប្រាក់ សត់ត្រា អា ប៉ាហ្សឺ ប៉ាក់ អីស អន់ទ្រួល

* ៣:១១ ៣:១១ មូត អង់កាន់ ឡាក់ តង់ ប្រឹក កាន ពិន ព្រៃ នីអៀ កា ត្រង់ ដេល៖ កាម៉ាញ មូត បក់ តង់ ប្រឹក កាន ។

១៥ អ្នក ផែត អាញ ក្រូ ទីល ណោះ សត់ត្រា អា ចឹង តង់ អីស
 អន់ អ្នក ឡើង ឡាបៀប ឡាក់ ចឹង ត្រត់ ប្រគំ នី ចម៍ កាណុង ហី
 ក្រាន ប្រ្លឹះ បិកកាតយ័ យី ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ ទី អាញ
 រឹស។ ម្នួត សៀ អា ពៀប ឡាក់ កា អញ្ចុដុង សាំរ៉ាប់ ត្រាគី សារ
 តាទីច។

១៦ ពិន ទិឌូ អ្នក តាទីច កេះ សារ ប្រ្លឹះ តាំបាង អន់ ពិន អន់ហ្គា
 ល់ អា កេង ខាក់ យីះ
 យីស៊ូ ទី តាំបាង ឡាកោ អើ កើត ឡាក់ កា ប៉ាណូស
 លូ ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ រះ ផា អើ ដាក់ ត្រង់ តាទីច
 ម្នួត បិយ ប្រ្លឹះ ទី ប៉ប អើ
 ប៉ាណូស កា ទី រះ សារ អើ កា សុនសាត អន់ទៀត
 កា ទី ពូ សៀ អើ ទីប អង់កក់ តេះ ដេល
 កេះណោះ ប្រ្លឹះ ប៉ោក ហារ អើ អន់ ទី សារ អំរ៉ាញ អីញ។

៤

សារ ប៉ាណូស អន់ដា ចឹង អ្នក សៀ ប្រ្លឹះ

១ ហះកា ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ រះ ឡាក់ ៗ ផា ពីង រាំងហារ អា
 អង់កក់ តេះ ក្យាមី ចឹង ឡុច កេះ ចឹង ទី ប៉ាណូស អន់ដា ចឹង អ្នក
 ត សៀ លូ សាំយ៉ាំង សារ តាំពូង លូ សារ អន់តត់ ប៉ាតោ ម៉ះ ម្នួត
 ប្រ្លឹះ បីត

២ ញុន កា អន់ខៃ សៀ ប៉ានីរ ពូ កាប ពូង ប៉ាចី ឡាក់ ទី ពុត អូ
 អន់ហ្គាល់ យច ត្រត់ កេះ។

៣ អន់ខែ ទីប អូ អន់ ពូ ទី ក្លោ ទី កាម៉ាញ លូ ប្រើ ពូ កំ អូ អន់ សា សាណា។ ហះកា ប្រើ៖ បិកកាតយ័ បាំងកើត សាណា គ្រឹប នែវ សារ៉ាប់ អន់ កា បក់ សៀ អើ លូ អន់ហ្គាល់ សារ តាទីច អន់ អន់ខែ សា លូ ប៉ានេ អើ

៤ ខង ទី កាណាគី ប្រើ៖ ទី បាំងកើត ណោះ ស៊ុត កា ដាក់ ដោះ ម៉ោញ កា អូ ត្រក់ កំ អុះ យី ត្រក់ អ្យក់ សា លូ ប៉ានេ អើ

៥ ខង ប៉ានីវ ប្រើ៖ បិកកាតយ័ លូ សារ ប៉ានេ ប្រើ៖ ណោះ ប្រើ គំ អន់ កា សាណា ទីណោះ ដាក់ កេះ។

សារ ធីម្ល៉េ ត្រក់ បាំងហៀន ពូ

៦ ផា អីស អ្យក់ សារ ទី អា ឡាក់ អន់តត់ រះ កា អុះ មី អន់ ហ្គង់ យី អីស ឡាក់ ប៉ាណូស ប្រើគំ ងារ សារ៉ាប់ កា យីស៊ូ គ្រិះ ដាក់ ហង យី ប៉ាណូស ឡាក់ ហៀន សារ យីស៊ូ លូ សារ អន់តត់ ប៉ាតោ ដាក់ៗ ឡាក់ អីស សៀ អា កេះ។

៧ ជៃ រឺនរ៉ាយ លូ សារ ម៉ា មន ឡាក់ សារ ងល់ អូ ទី ខា ណោះ ត្រក់ ហៀន អ្យល កូតិ លូ ប្រើគំ ពួយ ប្រើ៖។

៨ សារ បាំងហៀន ឡាកោ អន់ តារ៉ាល់ ប្រាល់ ទី ខា បាបិត បា បើត ហះកា សារ ហៀន អ្យល កូតិ លូ ប្រើគំ ពួយ ប្រើ៖ ណោះ ទី ខា គ្រឹប នែវ យី ទី ខា សារ៉ាប់ អាញ អ្នែ រឺស រឺប ដាវ អា តិគី លូ សារ៉ាប់ អាញ អ្នែ អន់ខូ លូ ប្រើ៖ តែង ម៉ាត់ ទៀ តិគី។

៩ សារ អា ត្រក់ សៀ លូ ត្រក់ អ្យក់ ទីណោះ។

១០ ញន ខ អា ហង បះ ពិន ខំ ប្រើគំ ងារ ក្លោះ ក្លាំង ខង ពិន មីង ប្រើ៖ បិកកាតយ័ ឡាក់ ទី អាញ រឺស។ អើ ឡាក់ ប្រើ៖ តង់

ប៉ាណូស ទិឌូ ពីង អង់កក់ តេះ អា កាខាក់ អើ យី តង់ មូត សៀ អើ។

១១ អីស ត្រក់ អន់តត់ ប៉ាតោ លូ បាំងហៀន សារ ទិ អា។

១២ ជែ អន់ ញើ បីងាយ អីស ញន កា អីស អ៊ែ សាស្វា ហះ កា អីស ត្រក់ ប្រើក៏ ដាក់ អន់ទ្រួល ប៉ាណាំ មូត សៀ យ្រះ អីស កាប កាតាម អីស ប្រើក៏ ងារ កាតាម យ្រះ សារ បិច ចៃ កា តាម សារ សៀ កាតាម លូ ពុត ដាក់ ត្រង់ កាតាម។

១៣ អីស ត្រក់ ត្រាំង អាន ជាប់ ប៉ានីរ ប្រ្រះ លូ ត្រាំង អន់តត់ ប៉ាតោ កា អុះ មី លូ បាំងហៀន ពូ លើយ ជែ អ្នាត សំ អាញ ចឹង ទីល ប៉ាក់ អីស។

១៤ ជែ ប្រើក៏ ម៉ាឡា ម៉ាឡាយ ឡើង សារ ឡាក់ ប្រ្រះ អន់ ពីង អីស * ត្រក់ ពួយ សារ វ៉ាគីយ ប្រ្រះ រះ ផះ រាំងរាំង មូត ក្រាក់ តាំងកង់ ម៉ន់ សាប៉ាក់ អីស ពៃ។

១៥ ត្រក់ ត្រាំង ប្រើក៏ ពួយ សារ ទិ អា ភៀ អន់ ប៉ាណូស ទិឌូ បបំ អីស សៀ ហើង ខាក់។

១៦ ត្រក់ ឡាវាំង ឡាកោ អីស លូ សារ អីស បាំងហៀន។ ហាក់ ប្រើក៏ នែវ អា លើយ។ ផា អីស ប្រើក៏ សារ ទិ អា ណោះ អីស ចឹង តង់ ឡាកោ ទៅ លូ មូត បក់ សាំយ៉ាំង អីស។

៥

១ ជែ កាប កា មូត កាម៉ាក ក្រាក់ៗ ហះកា ត្រក់ អន់តត់ រះ កា អើ អីស យីត ឡាក់ កា ពី អីស។ ផា កាម៉ាក ចំ សាស្វា ឡើង អីស ត្រក់ យីត ផា អើ ណោះ ឡាក់ កា អុះ អីស ដេល។

* ៤:១៤ ៤:១៤ សារ ប្រ្រះ អន់ កា ធីម៉ូថេ អា យី អន់ អើ អ៊ូ រះ ប៉ានីរ ប្រ្រះ លូ បាំងហៀន ពូ។

២ កា ម្នួត អង់កាន់ ក្រាត់ៗ និះទៅ ដេល យី យីត ឡាក់ កា មើត អីស។ ផា អង់កាន់ រ៉ូះ ត្រត់ យីត ឡាក់ កា អុះ អីស ដេល ទីប ទី ពុត ដាក់ ត្រង់។

សារ ត្រត់ តង់ អង់កាន់ អន់ត្រោ

៣ កាប៉ាច់ អង់កាន់ អន់ត្រោ ត្រត់ តង់ អង់កាន់ អន់ត្រោ បក់ ចំ ឡាក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

៤ ផា អង់កាន់ អន់ត្រោ បក់ ចំ ទី គន ទី សោ ត្រត់ អន់ គន សោ អើ ណោះ ហៀន អ្សល កូតី កា អើ យី ត្រត់ តង់ ប្រ័តី ងារ កាណុង ហី ក្រាន អន់ខែ ទៅ លូ រ៉ាំងហៃ តូ មើត ពី ណារ៉ូ ប្រ័តី នីណោះ ចឹង ត្រត់ ពុត ប្រ្រឹះ បិកកាតយី។

៥ ផា អង់កាន់ អន់ត្រោ បក់ ចំ អូ ទី ប៉ាណូស ម៉ឹង តាទីច អ្នែ ម៉ោញ ដូរ អើ អង់កាន់ អន់ត្រោ ណោះ ម៉ឹង ដឹង ប្រ្រឹះ បិកកា តយី លូ ខំ ម៉ន់ ឡោម ប្រ្រឹះ ទីប កាម៉ាំង ទីប កាដាវ។

៦ ផា អង់កាន់ អន់ត្រោ ចំ បិច ដឹង កា រត់ សើម យី អើ អ្នែ រ៉ុស កាតាម ឡាក់ កា តោ កេះ ដេល។

៧ អីស ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ ឡឹង សារ ទិ អា ភៀ ជៃ អន់ អន់ខែ ទី សារ យច។

៨ ហះកា ញី អូ តង់ លូ អូ រ៉ាំងហៃ អុះ មី កាខាក់ អើ ខាប់ខ្ន ហី ក្រាន អើ ទៅ បក់ ណោះ អ្នាត សារ អើ សៀ កេះ អើ អូ ដាក់ ក្លា ឡឹង បក់ អូ សៀ យីស៊ូ ណារ៉ូ។

៩ អង់កាន់ អន់ត្រោ ឡាក់ ត្រត់ ច្រាត់ សិច កាណុង ផាប់ ណោះ
* យី អង់កាន់ ចំ ឡាក់ ទី អាញ ៦០ សាណាំ អន់ ហារ លូ ទី ក្លោ

* ៥:៩ ៥:៩ ផាប់ អា យី ចារ ពូ ច្រាត់ សិច អង់កាន់ អន់ត្រោ ឡាក់ ក្រំ ហៀន សារ ប្រ្រឹះ ត្រត់ រ៉ាំងហៃ។

ដឹង ម៉ោញ ដេល

១០ លូ កាំឡាំង ទិខ្ច ជា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប អើ អ្នក អន់តត់ ប៉ាតោ រាំងហៃ គន សោ លូ អ្នក រាំងហៃ អំហ្វិយ រ៉ាវ ជុង កា ម្នត សៀ ប្រ្រឹះ † អ្នក តង់ បក់ ទី សារ ឡាំបាក លូ ខំ ប្រើ គី សារ ដាក់ គ្រឹប នៃវ។

១១ ជា អង់កាន់ អន់ត្រៅ ចំ ឡាក់ អ្វៃ សាស្វា ដៃ ប្រាក់ សិច កាណុង ជាប់ ម្នត អន់ត្រៅ ណោះ អ្សត កា អើ បិច ទី ក្លោ ក្លា ឡឹង បិច កា ងារ ប្រ្រឹះ។

១២ កេះណោះ ចឹង ប្រឹក អន់ អើ ទី ថ្ងត ញន កា អ្នត សារ ឡាក់ ទី សាញ៉ា ‡ ផះ អន់ទ្រួល ពៃ។

១៣ ម៉ោញ ណារ៉ូ អន់ខៃ ចឹង អ្វៃ តាដោះ តាខែល យី តាឡាប់ យើយ ដឹង ចាចាក ឡឹង ហី ម៉ោញ ឡាំ ប៉ាក់ ហី ម៉ោញ។ អ្នក ត្រ គំ ដឹង អន់ខៃ អ្វៃ តាដោះ តាខែល អុះ យី អន់ខៃ ចឹង កាប ឡា ឡឹក ឡាឡឹក ឡឹង សារ អន់ទៀតៗ ឡាក់ សារ អ្នក ត្រគំ កាប។

១៤ ញន ខ អា ហង បះ អាញ បិច អន់ ម្នត អង់កាន់ អន់ត្រៅ ចំ ឡាក់ អ្វៃ សាស្វា ណោះ ទី ក្លោ ណារ៉ូ ពិ ភ្លើ អន់ ទី គន សោ លូ រាំងហៃ ហី ក្រាន អើ ទៅ ភ្លើ ដៃ អន់ បក់ អូ ណិស កាប អ្នក ដាក់ កា ពិន

១៥ ខង បក់ អន់ជា ក្លះ ឡាច ឡឹង ប្រ្រឹះ ចាក ព្វយ ប្រ្រឹះ បឹក សាតាំង កេះ។

១៦ ម្នត អង់កាន់ បក់ សៀ ប្រ្រឹះ ជា កាណុង អុះ មី អើ ណោះ ទី អង់កាន់ អន់ត្រៅ ត្រគំ តង់ អើ ណើ ដៃ អ្នត ដឹង កា ក្រំ ហៀន

† ៥:១០ ៥:១០ ប៉រ ហៃ យូហាន ១៣:១-១៧។ ‡ ៥:១២ ៥:១២ អន់ទ្រួល ចឹង ប្រាក់ សិច ពឹង ជាប់ អង់កាន់ អន់ត្រៅ ត្រគំ សាញ៉ា ជា ចឹង អ្នក ទី ក្លោ ណារ៉ូ អុះ។

សារ ប្រ្រឹះ តង់ អែរ ណោះ។ ប្រឹក្តី នីណោះ ភ្លឺ អន់ ក្រុំ ហៀន
សារ ប្រ្រឹះ ណោះ ចឹង អ្នក តង់ អង់កាន់ អន់ត្រា បក់ អ្នក ទី ប៉ាណូ
ស ម៉ឹង តាទីច។

រះ ឡឹង សារ ម៉ែត រ៉ាំងហៃ ម្នាត សៀ

១៧ ក្រាត់ តាំងកង់ ចំ ឡាក់ អ្នក រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រឹះ
ទីប ប៉ាណាំ ដាក់ យី ត្រក់ អ្សិល កូតី លូ ប្រឹក្តី ពួយ ទីប តង់ អន់
លៀន កា អន់ខែ ណើ កាខាក់ អែរ ក្រាត់ បក់ ខំ ប៉ាំងហៀន សារ
ប្រ្រឹះ

១៨ ខង កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី រះ ផា «ផះ ប្រ្រឹះ ពៀ លូ
រ៉ក់ ផៃ កត់ ពីរ អែរ»ន «បក់ ប្រឹក្តី ង៉ារ ត្រក់ ទី លៀន ពូ ច្រាល់»^{*}
ដេល។

១៩ ផា ទី ពូ ច្រោម ក្រាត់ រ៉ាំងហៃ ម្នាត សៀ ប្រ្រឹះ អែរ ចំ កា
តាម ផៃ សាំយ៉ាំង សារ ពូ ច្រោម ណោះ ផា ទី ពូ ប្រឹក្តី ផាញ៉ាន
ពៀរ ប៉ែង ដួរ ណោះ ចឹង សៀ។[†]

២០ ផា ទី ក្រាត់ ចំ ប្រឹក្តី យច អីស ត្រក់ កាប កា អែរ ហះ ម៉ាត់
កាំឡាំង អៀង ភ្លឺ អន់ ប៉ាណូស អន់ទៀត ណារ អ្សត ដេល។

២១ អាញ ប៉រ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្រឹះ បិក កា
តយី ហះ ម៉ាត់ យីស៊ូ គ្រិះ លូ ហះ ម៉ាត់ បិយ ប្រ្រឹះ ឡាក់ ប្រ្រឹះ
រឺសះ អន់ អីស ប្រឹក្តី ពួយ ទី សារ អាញ អន់តត់ រះ អា អ្នក រឺស
ម៉ាត់ អ្នក សោម ពៀ អុះ។

ន ៥:១៨ ៥:១៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា)
២៥:៤។ * ៥:១៨ ៥:១៨ សារ អា ឡាច់ ឡឹង លូកា ១០:៧។ † ៥:១៩ ៥:១៩
ប៉រ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។

២២ ដែ វិញ មិន សាបាគំ ប្រើ ពៀ ប្រគំ មែគ ណាំជា អ្នក អីស ទី ចូត ឡាក់ កា ពូ ដេល ត្រគំ រាំងហៃ ឡាកោ អន់ ដាក់។

២៣ អីស ដែ អែត ដឹង ទៀក ដោច ត្រគំ អែត តាពៃ ប្លៃ អង់ កាច បាប៊ែត អន់ដា ដេល ខង អីស អីត រ៉ាច អីត ពុង លើយៗ នីណោះ។

២៤ សារ យច ប៉ាណូស បក់ អន់ដា ទី តាបាង អន់ ពូ ប័ប័ ឡូត អន់ទ្រួល ឡឹង បើ តានី តាត់សុន សារ ហះកា សារ យច បក់ អន់ ដា ចឹង តាំបាង ប៉ាក់ អន់តីត។

២៥ សារ ដាក់ កា ចឹង តាបាង អន់ ពូ ប័ប័ ឡូត និះទៅ ដេល យ្លះ សារ ដាក់ បើ តានី តាបាង កាតាម កា អូ សាតីម អុះ។

៦

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ មូត ទុច

១ អុះ មី ចំ ឡាក់ ប្រគំ ទុច ពូ ត្រគំ យីត ផា ពី តាំងឡា អែ យី ប៉ាណូស ឡាក់ អែ ចឹង ត្រគំ រ៉ាប់ សៀ អ៊ុល កូត ភៀ ដែ អន់ ពៀ កាប អូ ដាក់ កា ប្រ្លះ បិកកាតយ័ លូ បីងាយ សារ ពិន បាំង ហៀន។

២ អុះ មី ចំ ទី ពី តាំងឡា ប៉ាណូស សៀ ប្រ្លះ ដែ បីងាយ ពី តាំងឡា ណោះ ខង អុះ មី ទៅ ត្រគំ ប្រគំ ងារ កា អែ ណោះ អន់ ដាដាក់ ឡូត ខង ពី តាំងឡា អែ តង់ ណោះ យី ប៉ាណូស សៀ ប្រ្លះ ដេល លូ ប៉ាណូស ឡាក់ អែ បិច ចៃ។

រះ ឡឹង សារ ណែយូ អូ ដាក់

អ៊ីស ត្រក់ អន់តក់ ប៉ាតោ លូ ប៉ាំងហៀន ពូ ពួយ សារ អា ហង ពិ។

៣ ផា ទី ពៀ ប៉ាំងហៀន ឡឹង សារ អន់ទៀត អូ ចៃ ប្រ័តី ពួយ ប៉ានីរ ប្រ័ះ ឡាក់ ដាក់ ត្រក់ លូ អូ ចៃ សាំយ៉ាំង ប៉ានីរ យីស៊ូ គ្រឹះ ឡាក់ ពី តាំងឡា ពិន លូ សារ ប៉ាំងហៀន ឡាក់ ប៉ាណាំ អន់ ពូ អ្សិល កូតី កា ប្រ័ះ

៤ ប៉ាណូស ណោះ តិស ពុត អ៊ែ អូ អូ ញ៉ា អុះ។ អ៊ែ ពៀប ឡាក់ កា ប៉ាណូស រ៉ាំងអា អូ ដឹង ប៉ាតែក លូ តាប៉ុញ តាប៉ាក់ ឡឹង សារ អូ រ៉ាឡា អូ រ៉ាឡាយ។ សារ អា ប្រ័តី អន់ ទី សារ សាណាំង សាណើស ក្នះ គូប សោប ត័ ប៉ាស្យាប អូ សៀ គូប សោប

៥ យី អន់ខែ អូ ដឹង យីត អូ ដាក់ លូ អូ អន់ហ្គាល់ សារ តា ទីច អន់ខែ តាប៉ុញ តាប៉ាក់ លើយ។ អន់ខែ យីត ផា សារ សៀ ប្រ័ះ ឡាក់ ទ្រង សាំរ៉ាប់ ណាំង រ៉ាស អំប៉ាស។

៦ ហះកា ផា ប៉ាណូស ចំ ប្រ័តី ពួយ ប្រ័ះ អ៊ែ ចឹង ទី សារ ដាក់ តាទីច ផា អ៊ែ សាណិ ពុត ពីង កាណាតី ញ៉ា ឡាក់ អ៊ែ ទី កេះ

៧ ខង ផះ ពិន កើត ពៃ កា អូ ទី កាណាតី ញ៉ា ដេល ប៉ាក់ ពិន តោ ទៀ កា អូ អូ អ្សក់ កាណាតី ញ៉ា ឡឹង អង់កក់ តេះ អា ដេល។

៨ ទីល នីណោះ ផា ពិន ទី សាណា សា លូ ទី ខោ អារ កាស៊ីប ពៀត យី ពិន បតី សាណិ ពុត កេះ។

៩ ប៉ាណូស បក់ បិច កា កើត ប្រ័ះ ប៉ាតុរង យី អ៊ែ ប្រ័តី ពួយ សារ ប្រ័ះ បីត ប៉ាំងល់ លូ អ៊ែ ចឹង ត្រក់ អង់កោ ប្រ័ះ បីត ដេល។ យី អន់ខែ ទី ពុត បិច ឡាឡឹក ឡាឡឹក អៀង យ៉ុប ឡាក់ ប្រ័តី អន់ កា ប៉ាណូស តោ រ៉ាយ តោ រ៉ុង

១០ ខង សារ បិច កា លៀន អា ហង ប្រឹគី អន់ ទី សារ អូ ដាក់ គ្រឹប នែវ។ ញន កា សារ អា បះ អុះ ម៉ី បក់ អន់ ជា ទី ក្លះ ឡាច់ ចាំងហាយុគ អ្នាត សៀ ប្រ្លឹះ កេះ លូ ប្រឹគី តាត់ ប៉ាណាប ឡាកោ ទៅ ទីប ទី សារ អុក ពុត អៀង កាខាក់ ដេល។

សារ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់

១១ កាប៉ាច់ អីស ឡាក់ ប៉ាណូស ប្រឹគី ងារ ប្រ្លឹះ ហត់ អីស យ៉ារ អន់ រ៉ាវ៉ាច់ ឡឹង សារ ទិណោះ។ កេះណោះ ខំ ប្រឹគី ពួយ សារ ដាក់ ត្រង់ ខំ អ្សិល កូតី លូ ប្រឹគី ពួយ ប្រ្លឹះ ខំ ម៉ឹង ប្រ្លឹះ លូ បិច ចៃ កា ពូ ទីប ទី ពុត អត់ សាំរ៉ាញី លូ ពុត ដាក់ សីម។

១២ ហត់ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់ សាំរ៉ាប សារ សៀ កៀ អន់ ទី អាញ អ្វៃ រីស លើយ ខង ប្រ្លឹះ បិកកាតយំ អើ អន់ អីស អ្សក់ អាញ អ្វៃ រីស លើយ អា។ អីស កា ទី រះ ដេល ឡឹង សារ អីស សៀ ណោះ ហះ ម៉ាត់ ប៉ាណូស អៀង។

១៣ អាញ ប៉រ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយំ ឡាក់ អន់ កាណាតី ញ៉ា ទិណោះ ទី អាញ រីស លូ ហះ ម៉ាត់ យី ស៊ូ គ្រិះ ឡាក់ ទី រះ កា រត់ ប៉ុនទី ពីឡាត ឡឹង សារ តាទីចះ

១៤ ហត់ អីស ប្រឹគី ពួយ សារ អន់តត់ រះ អា អន់ ដាក់ កាខាក់ អូ អន់ យច អុះ លើយ ទីល ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ ជីវ។

១៥ ប៉ាត់ ទីល ដាវ កាំឡត់ ប្រ្លឹះ បិកកាតយំ ចឹង តាំបាង អន់ ពិន ប៉ប យីស៊ូ យី ប្រ្លឹះ ឡាក់ ដាក់ កេង ខាក់។ ទី ដឹង ម៉ោញ ដូវ អើ ឡាក់ ទី អំរ៉ាញ អីញ អើ ហង សាដាច់ តិស លីន ឡឹង

សាដាច់ អន់ទៀត ណាវ លូ ប្រ្រៈ តាំងឡា ឡាក់ តិស លីន ឡឹង
ប្រ្រៈ អន់ទៀត។

១៦ ទី ដឹង ម៉ៅញ ប្រ្រៈ ឡាក់ អូ អូ តៅ អើ អៃ កាណុង តាតា
ក្លាក់ កាខាក់ អូ ទី ពៀ ចឹង អូ ម៉ុត ក្យាមី កា អូ ទី ប៉ាណូស ពៀ
ប័ប អើ អុះ យ្រៈ ហៃ អើ កា អូ ប័ប ដេល។ អន់ អើ លៅ លែង
សិច លូ អន់ សារ អំរាញ អីញ អើ អៃ លើយ អាមែន។

១៧ ហាក់ អន់តត់ ប៉ាតោ កា មូត បក់ ប្រ្រៈ ប៉ាតូរង អៃ ពឹង អង់
កក់ តេះ អា ណើ ជៃ អន់ អន់ខៃ តិស ពុត លូ ម៉ឹង វ៉ាស អំប៉ាស
ឡាក់ កាណាតី អូ អៃ ទុញ ណោះ ត្រត់ ម៉ឹង ប្រ្រៈ បិកកាតយ័
ឡាក់ ទី អន់ កាណាតី ញ៉ា អៀង ត្រីប នៃវ កា ពិន ភៀ អន់ ពិន
ហោក រីត់។

១៨ ហាក់ អន់តត់ ប្រើ អន់ខៃ ប្រតី សារ ដាក់ អៀង លូ ជែក អន់
កាណាតី កា ពូ ញន ពុត ដាក់ អូ កាឡីស កាញ៉ា។

១៩ ប្រតី នៃវ អា ណោះ អន់ខៃ ចឹង ប៉ាតុំ វ៉ាស អំប៉ាស ដាក់
ឡាក់ អៃ លើយ វ៉ាន់ដាច់ ពឹង ប្លែង សាំរ៉ាប់ កា ឡាកោ អន់ខៃ ប៉ា
ត់ ដារ តែង ម៉ាត់ ទៀ ភៀ អន់ អន់ខៃ ទី អាញ អៃ វ៉ុស លើយ។

២០ អី ធីម្មថេ ហាក់ រ៉ាំងហៃ សារ ញ៉ា ឡាក់ ប្រ្រៈ ទី ប៉ាហ្សី
ពឹង អិស ណោះ ពិ។ ហាក់ យ៉ាវ ឡឹង សារ កាប ប៊ីត អិក អូ ទី
ខា។ ពូ ផា សារ កាកាប អា យី សារ ហ្សាំង សាឡាច់ ហះកា
អូ ត្រត់ នីណោះ អុះ។

២១ ប៉ាណូស បក់ អន់ដា សៀ សារ ណោះ កេះណោះ អ្នាត
សៀ ប្រ្រៈ ហង។

អន់ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650